



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ...០០៦...សហវ...

រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០០៧

សារាចរណែនាំ

ស្តីពីការរៀបចំផែនការលទ្ធកម្ម ឆ្នាំ២០០៨ និងឆ្នាំបន្តបន្ទាប់
២០១០-២០១៤

យោងអនុក្រឹត្យលេខ១០៥ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០០៦ ស្តីពីលទ្ធកម្មសាធារណៈ សារាចរណែនាំ ស្តីពីការរៀបចំផែនការលទ្ធកម្មនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងសម្រេចបាននូវផែនការលទ្ធកម្មមួយដែលមានលក្ខណៈច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ។

ការរៀបចំផែនការលទ្ធកម្ម គឺជាការកសាងកម្មវិធីការងារសំរាប់អនុវត្តនីតិវិធីលទ្ធកម្មអោយបានទាន់ពេលវេលា ហើយឆ្លើយតបបានតាមតំរូវការប្រចាំឆ្នាំរបស់ស្ថាប័នអនុវត្តលទ្ធកម្ម ។

កន្លងមកក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានសង្កេតឃើញថា មានខេត្ត-ក្រុងទាំងអស់ និងក្រសួង ស្ថាប័នព្រមទាំង សហគ្រាសសាធារណៈមួយចំនួនធំ បានរៀបចំធ្វើផែនការលទ្ធកម្មស្របតាមការណែនាំ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំណែកឯក្រសួង ស្ថាប័ន និង សហគ្រាសសាធារណៈមួយចំនួនទៀត នៅមិនទាន់បានយកចិត្តទុកដាក់ រៀបចំធ្វើផែនការលទ្ធកម្មប្រចាំឆ្នាំ របស់ស្ថាប័នខ្លួននៅឡើយ ។ ដើម្បីមានមូលដ្ឋានក្នុងការរៀបចំផែនការលទ្ធកម្ម ឆ្នាំ២០០៨ និងឆ្នាំបន្តបន្ទាប់ស្របតាមកម្មវិធីកំណែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ សំដៅលើកំណត់តម្រូវការ គ្រប់គ្រងចំណាយថវិការដ្ឋ អោយមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ រួមចំណែកក្នុងការសន្សំសំចៃ ថវិការដ្ឋអោយបានកាន់តែប្រសើរឡើង ក្នុងគោលដៅរួមចំណែកបង្កើន ការជឿទុកចិត្តបានលើការគ្រប់គ្រងថវិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការណែនាំ អំពីការរៀបចំផែនការលទ្ធកម្ម ដូចខាងក្រោម ៖

I. អត្ថប្រយោជន៍ នៃផែនការលទ្ធកម្ម

- ផែនការលទ្ធកម្មផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ ដូចខាងក្រោម ៖
- ជំរុញការគ្រប់គ្រង ការតាមដាន និងលើកកម្ពស់ការអនុវត្តនីតិវិធីលទ្ធកម្មអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
- បង្ហាញអោយដឹងអំពីតំរូវការទំនិញ សំណង់ សេវា ទាំងបរិមាណ និងតម្លៃសរុបប្រចាំឆ្នាំ របស់ស្ថាប័ននីមួយៗ ។

Mh

- ដឹងនូវចំនួនកិច្ចលទ្ធកម្ម តំលៃគំរោងនីមួយៗ តាមវិធីសាស្ត្រ តាមមុខសញ្ញា និងតាមប្រភេទលទ្ធកម្ម ។
- បញ្ជាក់ច្បាស់អំពីកិច្ចលទ្ធកម្មនីមួយៗ ដែលត្រូវដំណើរការតាមលំដាប់លំដោយ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើម រហូតដល់ការប្រគល់-ទទួល ព្រមទាំងកាលបរិច្ឆេទ និងតំលៃដែលត្រូវទូទាត់ក្នុងត្រីមាសនីមួយៗ ។
- សំរាប់ធ្វើជាមូលដ្ឋាន ក្នុងការរៀបចំកម្មវិធីចំណាយប្រចាំត្រីមាស របស់ស្ថាប័នអនុវត្តលទ្ធកម្ម ។
- សំរាប់តាមដានការអនុវត្តនីកិច្ចលទ្ធកម្ម ដើម្បីឆ្លុះបញ្ចាំងអំពីចំណុចខ្លាំង ចំណុចខ្សោយ ឬ ការយឺតយ៉ាវក្នុង ដំណើរការលទ្ធកម្ម ដែលជាបុព្វបទ នាំអោយអ្នកគ្រប់គ្រងអាចចាត់វិធានការកែលំអ ដោយលុបបំបាត់ ឬ ពង្រឹង បន្ថែម ដើម្បីធានាថា កិច្ចលទ្ធកម្មចាប់ផ្តើមបានទាន់ពេលវេលា ជៀសវាងបាននូវការយឺតយ៉ាវ ហើយជំរុញ អោយមានការប្រកួតប្រជែងពេញលេញ ទទួលបាននូវ គណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព ខ្ពស់ ។
- សំរាប់ប្រើជាវាយការណ៍ព័ត៌មានដល់អ្នកប្រើប្រាស់ចុងក្រោយ ។

II. កាតព្វកិច្ច របស់ស្ថាប័នអនុវត្តលទ្ធកម្ម

- ស្ថាប័នអនុវត្តលទ្ធកម្ម ចាំបាច់ត្រូវរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ របស់ខ្លួនតាមតារាងគំរូដែលបានផ្តល់ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
- ប្រធានស្ថាប័នអនុវត្តលទ្ធកម្ម ត្រូវពិនិត្យ និងអនុម័តលើផែនការលទ្ធកម្ម រួចផ្ញើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈនាយកដ្ឋានលទ្ធកម្ម សាធារណៈអោយបានយ៉ាងយឺតបំផុតត្រឹមសប្តាហ៍ទី១ ខែមករា នៃឆ្នាំសារពើពន្ធ ។
- រាល់គំរោងចំណាយ ដែលត្រូវអនុវត្តតាមវិធីសាស្ត្រ នីតិវិធីលទ្ធកម្ម ត្រូវកត់ត្រាទាំងអស់តាមលំដាប់លំដោយ ចេញលក្ខណៈក្នុងផែនការលទ្ធកម្ម ។ ករណីមិនមានកត់ត្រា ក្នុងផែនការលទ្ធកម្ម មិនត្រូវបានអនុញ្ញាតអោយធ្វើ កិច្ចលទ្ធកម្មឡើយ ហើយសាមីស្ថាប័នអនុវត្តលទ្ធកម្មត្រូវទទួលខុសត្រូវ លើ រាល់ហេតុភាពអសកម្ម ដែលនឹង កើតឡើងដោយចៃដន្យ ។
- ស្ថាប័នអនុវត្តលទ្ធកម្មត្រូវចាត់ចែងអនុវត្តកិច្ចលទ្ធកម្ម អោយបានទៀងទាត់ តាមប្រតិទិនដែលបានកំណត់ ក្នុងផែនការលទ្ធកម្មប្រចាំឆ្នាំ ។ ក្នុងករណីចាំបាច់ ផែនការលទ្ធកម្មអាចកែតម្រូវនៅឆមាសទី២នៃឆ្នាំសារពើពន្ធ ។
- ប្រធានស្ថាប័នអនុវត្តលទ្ធកម្មមានភារកិច្ចគ្រប់គ្រង និង ត្រួតពិនិត្យជាប្រចាំរាល់កិច្ចលទ្ធកម្មរបស់ស្ថាប័នខ្លួន ហើយត្រូវធានាអោយបានថា រាល់កិច្ចលទ្ធកម្ម រួមទាំងការងារវិសហមជ្ឈការលទ្ធកម្ម សុទ្ធតែត្រូវបានអនុវត្ត យ៉ាងត្រឹមត្រូវ តាមវិធីសាស្ត្រ តាមនីតិវិធី និងតាមផែនការលទ្ធកម្ម ។
- ស្ថាប័នអនុវត្តលទ្ធកម្ម ត្រូវធ្វើរបាយការណ៍ប្រចាំខែ ស្តីពីការអនុវត្តន៍គ្រប់កិច្ចលទ្ធកម្ម ដោយភ្ជាប់មកជាមួយ នូវ ទិន្នន័យនៃកិច្ចសន្យា និងឯកសារពាក់ព័ន្ធ មកក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុតាមរយៈ នាយកដ្ឋានលទ្ធកម្ម សាធារណៈ អោយបានទៀងទាត់រៀងរាល់ខែ ។

III. មូលដ្ឋានគ្រឹះសំរាប់រៀបចំផែនការលទ្ធកម្ម

ដើម្បីកសាងបាននូវផែនការលទ្ធកម្មមួយ ដែលមានលក្ខណៈច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ហើយអាចធ្វើទុក ចិត្តបាន មន្ត្រីលទ្ធកម្មត្រូវផ្តោតការយកចិត្តទុកដាក់ លើការងារសំខាន់ៗមួយចំនួនដូចខាងក្រោម :

Handwritten mark

-ត្រូវផ្អែកលើកត្តាសេចក្តីយោបល់របស់រាជរដ្ឋាភិបាល និងព្រះរាជក្រឹត្យប្រចាំឆ្នាំសារពើពន្ធ ដែលបានពិភាក្សា និងបាន
ឯកភាពក្នុងពេលការពារថវិកា ដើម្បីធ្វើជាមូលដ្ឋានសំរាប់រៀបចំផែនការលទ្ធកម្ម ប្រចាំឆ្នាំ ។

-ត្រូវប្រមូលផ្តុំស្តីពីការប្រើប្រាស់ប្រចាំឆ្នាំរបស់ស្ថាប័នខ្លួន ទាំងទំនិញ សំណង់ និងសេវា ដោយចែកជាបួន
ប្រភេទផ្សេងគ្នាគឺ :

- ប្រភេទ I : លទ្ធកម្ម ទំនិញ
- ប្រភេទ II : លទ្ធកម្ម សំណង់
- ប្រភេទ III : លទ្ធកម្ម សេវាកម្ម
- ប្រភេទ IV : លទ្ធកម្ម សេវាទីប្រឹក្សា

-ត្រូវសិក្សាអំពីតម្រូវការ លក្ខណៈបច្ចេកទេស ទំនិញ សំណង់ សេវា លក្ខខណ្ឌការងារ និង កត្តាចាំបាច់នានា នៃ
មុខ សញ្ញាលទ្ធកម្មនីមួយៗ ដែលជាផ្នែកសំខាន់ នៃឯកសារលទ្ធកម្ម ដើម្បីទាក់ទាញការប្រកួតប្រជែងអោយ
បានទូលំទូលាយ ។

-ត្រូវប្រមូលផ្តុំស្តីពីការដែលស្ថិតក្នុងប្រភេទដូចគ្នា ហើយមានលក្ខណៈបច្ចេកទេសដូចគ្នា ឬស្រដៀងគ្នា ឬ បរិ
អោយការងារតែមួយ ឬ ប្រើប្រាស់ក្នុងពេលតែមួយ ឧទាហរណ៍ ដូចជាប្រភេទ នៃគ្រឿងសង្ហារឹម ឬ សំភារៈ
ការិយាល័យ សំរាប់ " ទំនិញ " ឬ ការងារសាងសង់មួយចំនួនដែលស្ថិតនៅទីតាំង គ្នាជាដើម សំរាប់ "សំណង់"
ចាំបាច់ត្រូវបញ្ចូលក្នុងក្រុមតែមួយដែលហៅថា "ឡូត៍លទ្ធកម្ម" ដើម្បីធ្វើកិច្ចលទ្ធកម្មតែមួយលើក ។ ឡូត៍
លទ្ធកម្មមួយចំនួន ដែលមានភាពប្រហាក់ប្រហែលគ្នា ឬ ស្រដៀងគ្នាត្រូវបញ្ចូលគ្នា ជាក្រុមតែមួយហៅថា
" កញ្ចប់លទ្ធកម្ម" សំរាប់ធ្វើកិច្ចលទ្ធកម្ម តែមួយលើក ។ ការកំណត់ឡូត៍លទ្ធកម្ម និងកញ្ចប់លទ្ធកម្ម ជាទូទៅ
ត្រូវបានប្រើប្រាស់សំរាប់តែទំនិញ និង សំណង់ប៉ុណ្ណោះ ។

ជាទូទៅ ឡូត៍លទ្ធកម្មទាំងអស់ត្រូវប្រមូលផ្តុំជាកញ្ចប់លទ្ធកម្ម ដើម្បីបង្កើនកំរិត និងគុណភាព
នៃការប្រកួតប្រជែង ចំណេញពេលវេលា ហើយទទួលបាន ទំនិញ សំណង់ ទាំងបរិមាណ និងគុណភាព តាម
តម្រូវការជាក់ស្តែងរបស់ស្ថាប័ន ។

-មិនអនុញ្ញាតអោយមានជាដាច់ខាត ចំពោះការបំបែកគំរោង ទៅជាគំរោងតូចៗ ដើម្បីបញ្ចៀសការដេញថ្លៃ
ជាសាធារណៈឬ តម្រូវតាមសិទ្ធិសំរេចរបស់ខ្លួន ។

-ត្រូវផ្អែកលើតំលៃទីផ្សារ ដើម្បីធ្វើការប៉ាន់ស្មាន តំលៃឯកត្តា តំលៃសរុប និង តំលៃសរុបរួមក្នុងមួយឡូត៍
លទ្ធកម្ម ឬ មួយកញ្ចប់លទ្ធកម្ម ឬមួយមុខសញ្ញាលទ្ធកម្ម ឬមួយគំរោងដែលត្រូវធ្វើកិច្ចលទ្ធកម្មមួយលើកៗ ។
តំលៃសរុប នៃកិច្ចលទ្ធកម្មទាំងអស់ នឹងបង្ហាញ អំពីទឹកប្រាក់ដែលត្រូវសំរាប់ចំណាយ និងសំរាប់ធ្វើការ
ទូទាត់ប្រចាំឆ្នាំ ។

-ផ្អែកលើតំលៃសរុប និងលក្ខណៈបច្ចេកទេសស្មុគស្មាញរបស់គំរោង ឬមុខសញ្ញាលទ្ធកម្មនីមួយៗ ត្រូវកំណត់

Mu

វិធីសាស្ត្រអោយបានសមស្រប ពោលគឺត្រូវបែងចែកអោយបានច្បាស់លាស់ថា គំរោងណាខ្លះត្រូវអនុវត្តតាមវិធីសាស្ត្រដេញថ្លៃ ដោយប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ គំរោងណាខ្លះត្រូវអនុវត្តតាមវិធីសាស្ត្រដេញថ្លៃ ដោយប្រកួតប្រជែងក្នុងស្រុក ហើយប៉ុន្មានគំរោងត្រូវអនុវត្តតាមវិធីសាស្ត្រពិគ្រោះថ្លៃ ឬស្នងតំលៃទៅតាមកំរិត កំណត់ ទឹកប្រាក់ដូចមានក្នុងតារាងជូនភ្ជាប់ ។

-ត្រូវវិភាគ និង កំណត់រយៈពេលគ្រប់ដំណាក់កាលក្នុងដំណើរការលទ្ធកម្មដែលទាក់ទងនឹងគំរោងនីមួយៗ ។
វិធីសាស្ត្រលទ្ធកម្មខុសគ្នា តំរូវអោយប្រើរយៈពេលខុសគ្នា វែង ឬ ខ្លី អាស្រ័យលើកំរិតទឹកប្រាក់ និង ភាពស្មុគស្មាញនៃមុខសញ្ញាលទ្ធកម្ម ។ ចំពោះកិច្ចលទ្ធកម្មដែលមានទឹកប្រាក់ធំ និង មានលក្ខណៈបច្ចេកទេសស្មុគស្មាញត្រូវ គិតពេលវេលាបន្ថែម សំរាប់ការពិនិត្យ របស់គណៈកម្មាធិការកំណត់បុរេលក្ខណៈសម្បត្តិ វាយតំលៃ និងប្រគល់កិច្ចសន្យា (គបវប) និងការពិនិត្យឡើងវិញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

-ការរៀបចំធ្វើផែនការលទ្ធកម្ម ត្រូវបានបែងចែកជា ដំណាក់កាល ដូចខាងក្រោម :

១-បុរេលក្ខណៈសម្បត្តិ (ករណីចាំបាច់) :

- ការរៀបចំយថាប្រភេទ និងការប៉ាន់ស្មានតំលៃគំរោង
- ការរៀបចំឯកសារបុរេលក្ខណៈសម្បត្តិ
- ការរៀបចំលិខិតជូនដំណឹង ដើម្បីផ្សព្វផ្សាយ
- ការផ្សព្វផ្សាយ លក់ ទទួល បើកឯកសារបុរេលក្ខណៈសម្បត្តិ
- ការវាយតំលៃជ្រើសរើសក្រុមហ៊ុន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់

២-ដំណាក់កាលរៀបចំឯកសារដេញថ្លៃ :

- ការរៀបចំឯកសារដេញថ្លៃ
- ការអនុម័តលើឯកសារដេញថ្លៃ (ក្រោមសិទ្ធិសំរេច)
- ការផ្តល់ទិដ្ឋាការយល់ព្រមលើឯកសារដេញថ្លៃ ដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (ករណីលើសសិទ្ធិសំរេច) ។

៣-ដំណាក់កាលផ្សព្វផ្សាយ និងបើកឯកសារដេញថ្លៃ :

- ការរៀបចំលិខិតជូនដំណឹង ស្តីអំពីដំណើរការកិច្ចលទ្ធកម្ម
- ការផ្សព្វផ្សាយ (លក់ ទទួល បើកឯកសារដេញថ្លៃ)
- ការចែកកំណត់ហេតុបើកឯកសារដេញថ្លៃ

៤-ដំណាក់កាលវាយតំលៃ :

- ការរៀបចំវាយតំលៃលើសំណើដេញថ្លៃ
- ការពិនិត្យនិងផ្តល់អនុសាសន៍របស់ គបវប
- ការពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(ករណីលើសសិទ្ធិសំរេច)

៥-ដំណាក់កាលចុះកិច្ចសន្យា :

Handwritten mark

- ការធ្វើសិទ្ធិកម្មដំណឹងស្តីពីការសំរេចប្រគល់កិច្ចសន្យា
- ការរៀបចំកិច្ចសន្យា
- ការចុះហត្ថលេខាលើកិច្ចសន្យា

៦-ដំណាក់កាលប្រគល់-ទទួល :

- រយៈពេលប្រគល់-ទទួល (ពេលចាប់ផ្តើម-ពេលបញ្ចប់)
- ចំនួនលើកដែលត្រូវប្រគល់-ទទួល
- រយៈពេលធានាគុណភាព

៧-ដំណាក់កាលទូទាត់ :

- រយៈពេលទូទាត់ (ពេលចាប់ផ្តើម-ពេលបញ្ចប់)
- តំលៃដែលត្រូវទូទាត់ ក្នុងត្រីមាសនីមួយៗ

- ដំណាក់កាលនីមួយៗ ខាងលើត្រូវគិតចំនួនថ្លៃសមស្រប សំរាប់បំពេញក្នុងតារាងផែនការលទ្ធកម្ម ដូចមានគំរូភ្ជាប់ជាមួយ ។
- រយៈពេលធ្វើកិច្ចលទ្ធកម្មគិតពីថ្ងៃចាប់ផ្តើមរៀបចំឯកសារ រហូតដល់ថ្ងៃចុះហត្ថលេខា លើកិច្ចសន្យាចប់សព្វគ្រប់អាចប្រើពេលវេលាវែង ឬខ្លីអាស្រ័យលើវិធីសាស្ត្រ និងលក្ខណៈជាក់ស្តែង ឬ ធម្មតា របស់គំរោងនីមួយៗ ។

តារាងគំរូផែនការរយៈពេលសំរាប់ធ្វើកិច្ចលទ្ធកម្ម

ល.រ	មុខរបរ/ឈ្មោះកម្ម	កាលបរិច្ឆេទចាប់ផ្តើម	កាលបរិច្ឆេទចុះកិច្ចសន្យា	រយៈពេល						ការប្រគល់-ទទួល	កំលែងទូទាត់តាមត្រីមាសនីមួយៗ
				រយៈពេលសរុប	បុរេលក្ខណៈសម្បត្តិ	រៀបចំឯកសារដោះដូរថ្លៃ	ការផ្សព្វផ្សាយលក់ ទទួល និងបើកឧបសគ្គដោះដូរថ្លៃ	ការវាយតម្លៃ	ការចុះកិច្ចសន្យា	ចាប់ផ្តើម	
										បញ្ចប់	
				ថ្ងៃ	ថ្ងៃ	ថ្ងៃ	ថ្ងៃ	ថ្ងៃ	ថ្ងៃ	(ខែ)	
១	ដបអ			120	-	20	60	20	20		
2	ដបស			60	-	10	30	10	10		
3	ពង			40	-	8	15	10	7		
4	សត			17	-	5	-	7	5		

កំណត់សំគាល់ : ដបអ : ដេញថ្លៃដោយប្រកួតប្រជែងជាអន្តរជាតិ ដបស : ដេញថ្លៃដោយប្រកួតប្រជែងក្នុងត្រកូល ពង : ពិគ្រោះថ្លៃ សត : ស្ទង់តំលៃ

- ចំពោះកិច្ចលទ្ធកម្ម ដែលត្រូវធ្វើបុរេលក្ខណៈសម្បត្តិ រយៈពេលសរុបត្រូវបូកបន្ថែមរយៈពេលធ្វើបុរេលក្ខណៈសម្បត្តិ ។ រយៈពេលសំរាប់ធ្វើបុរេលក្ខណៈសម្បត្តិត្រូវបានគិតយ៉ាងតិចបំផុតត្រឹម ៤០ ថ្ងៃ ។
- រយៈពេលប្រគល់-ទទួល និងទូទាត់អាស្រ័យលើស្ថាប័នអនុវត្តលទ្ធកម្ម ពិនិត្យជាក់ស្តែង ដោយផ្អែកលើប្រភេទនៃកិច្ចលទ្ធកម្មនីមួយៗ ។
- ការកសាងផែនការលទ្ធកម្មចាំបាច់ត្រូវមានការ ចូលរួមយ៉ាងសកម្ម ពីអង្គភាពពាក់ព័ន្ធ ក្នុងការផ្តល់ទិន្នន័យ

M

ដូចជា ពេលវេលាប្រើប្រាស់ បរិមាណ តំលៃ លក្ខណៈបច្ចេកទេស ។ ល ។ ដល់អង្គការពលទ្ធកម្មអោយបាន ទាន់ពេលវេលា ។

-ចំពោះកិច្ចលទ្ធកម្មដែលត្រូវអនុវត្តតាមវិធីសាស្ត្រលទ្ធកម្មដោយឡែក ស្ថាប័នអនុវត្តលទ្ធកម្មត្រូវធ្វើតំរោង ដើម្បីសុំការសំរេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមការជាក់ស្តែង ។

-រាល់ការប្រគល់-ទទួល និងការទូទាត់ចាំបាច់ត្រូវធ្វើអោយបានរួចរាល់ ក្នុងឆ្នាំសារពើពន្ធនីមួយៗ ។ ក្នុងករណី មានបន្តការប្រគល់-ទទួលឆ្លងឆ្នាំ ឬ ទូទាត់មិនទាន់នោះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មិនទទួលខុសត្រូវ ក្នុងការធ្វើអាណត្តិដកលំដួនឡើយ ហើយសាមីស្ថាប័ន អនុវត្តលទ្ធកម្ម ត្រូវប្រើប្រាស់កញ្ចប់ថវិកាឆ្នាំបន្ទាប់ របស់ខ្លួន ដើម្បីដំណើរការទូទាត់ ។

-កិច្ចសន្យាទាំងឡាយណា ដែលគ្មានក្នុងផែនការលទ្ធកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមិនទទួលខុសត្រូវ ក្នុងការទូទាត់ជូនឡើយ ហើយសាមីស្ថាប័នអនុវត្តលទ្ធកម្ម ត្រូវទទួលខុសត្រូវ លើរាល់ហានិភ័យ ភាពអសកម្ម ដែល នឹងកើតឡើងដោយថាហេតុ ។

ទទួលបានសារាចរណែនាំនេះ សូមព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង គ្រប់រដ្ឋលេខាធិការដ្ឋាន អភិបាលគ្រប់ខេត្ត-ក្រុង ប្រធានសហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈលក្ខណៈរដ្ឋបាល យកចិត្តទុកដាក់ អនុវត្តអោយបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

- កន្លែងទទួល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - គ្រប់ក្រសួង-ស្ថាប័ន
 - គ្រប់ខេត្ត-ក្រុង
 - គ្រប់សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈលក្ខណៈរដ្ឋបាល
 - គ្រប់នាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ឯកសារ កាលប្បវត្ត


 រដ្ឋមន្ត្រី និងហិរញ្ញវត្ថុ
 គាត ឃន់

តារាងកំណត់ទឹកប្រាក់

បើច្បាប់ស្តីពីសវនកម្ម : ទំនិញ សំណង់ និង សេវា

វិធីសាស្ត្រ	កំណត់ត្រាសម្រាប់ប្រភេទលទ្ធកម្ម		
	ទំនិញ	សំណង់	សេវា
ការដេញថ្លៃដោយប្រកួត ប្រជែងជាលក្ខណៈអន្តរជាតិ (ដបអ)	ចាប់ពី ១.០០០ លានរៀលឡើង	ចាប់ពី ១.២០០ លានរៀលឡើង	ចាប់ពី ៨០០ លានរៀលឡើង
ការដេញថ្លៃដោយប្រកួត ប្រជែងក្នុងស្រុក (ដបស)	ចាប់ពី ១០០ លានរៀល ដល់ក្រោម ១.០០០ លានរៀល	ចាប់ពី ១០០ លានរៀលដល់ ក្រោម ១.២០០ លានរៀល	ចាប់ពី ១០០ លានរៀលដល់ ក្រោម ៨០០ លានរៀល
ការពិគ្រោះថ្លៃ (ពថ)	ចាប់ពី ២០ លានរៀល ដល់ក្រោម ១០០ លានរៀល	ចាប់ពី ២០ លានរៀលដល់ ក្រោម ១០០ លានរៀល	ក្រោម ១០០ លានរៀល
ការស្នងតំលៃ (សត)	ក្រោម ២០ លានរៀល	ក្រោម ២០ លានរៀល	
លទ្ធកម្មដោយឡែក	-មិនកំណត់ទឹកប្រាក់ -ត្រូវមានការយល់ព្រមពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	-មិនកំណត់ទឹកប្រាក់ -ត្រូវមានការយល់ព្រមពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	

* ការកំណត់ទឹកប្រាក់នេះ អាចប្រែប្រួលតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

16

ក្រសួង ស្ថាប័ន ខេត្ត-ក្រុង សហគ្រាសសាធារណៈ.....

គ្រឹះការងារសម្រេចការងារសម្រេច

ឆ្នាំ.....

ល.រ	ប្រភេទ និង មុខរបរ/មុខងារ	សីលកំរាល សរុប	សីលកំរាល តាមខែ/ត្រីមាស ឬ ឆ្នាំ				កាលបរិច្ឆេទ ចាត់តាំង (ខែ)	កាលបរិច្ឆេទ ទុកឱ្យសេរី (ខែ)	គោលការណ៍ សរុប	គោលការណ៍ ប្រកបដោយ សុវត្ថិភាព						ប្រកាស-ទម្រង់			សីលកំរាលសរុប																				
			ក	ខ	គ	ឃ				ង	ច	ឆ	ស	ក	ខ	គ	កាលបរិច្ឆេទ ចាត់តាំង សរុប	កាលបរិច្ឆេទ ទុកឱ្យសេរី សរុប	កាលបរិច្ឆេទ ចាត់តាំង សរុប	កាលបរិច្ឆេទ ទុកឱ្យសេរី សរុប	កាលបរិច្ឆេទ ចាត់តាំង សរុប	កាលបរិច្ឆេទ ទុកឱ្យសេរី សរុប																	
1	I-លទ្ធកម្មសិប្ប	៥						៥	៤	៣	២	១	០	១០	១១	១២	១៣	១៤	១៥	១៦	១៧	១៨	១៩	២០	២១	២២	២៣	២៤	២៥	២៦	២៧	២៨	២៩	៣០	៣១				
2																																							
3																																							
សរុប I																																							
1																																							
2																																							
3																																							
សរុប II																																							
1																																							
2																																							
3																																							
សរុប III																																							
1																																							
2																																							
3																																							
សរុប IV																																							
សរុប																																							

No

.....ថ្ងៃ ខែ ឆ្នាំ២០០៧..
ប្រធានអង្គការកម្ពុជា

.....ថ្ងៃ ខែ ឆ្នាំ២០០៧..
ប្រធានអង្គការកម្ពុជា

.....ថ្ងៃ ខែ ឆ្នាំ២០០៧..
ប្រធានអង្គការកម្ពុជា

.....ថ្ងៃ ខែ ឆ្នាំ២០០៧..
ប្រធានអង្គការកម្ពុជា